



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ថ្ងៃចេញផ្សាយ... ភ្នំពេញ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៩

រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៩

ក្រសួងសុខាភិបាល
លេខ... ២១៤... អ... ខ... ប

ជម្រាបមក
លោក-លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត

កម្មវត្ថុ: សេចក្តីណែនាំសម្រាប់ការអនុវត្តយន្តការជាតិការងារបង្កើនគុណភាពសេវាសុខាភិបាល
ប្រចាំឆ្នាំ ២០១៩។

តាមតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបមក លោក-លោកស្រីប្រធានជ្រាបថា ក្រសួងសុខាភិបាល
បានរៀបចំនូវ សេចក្តីណែនាំសម្រាប់ការអនុវត្តយន្តការជាតិការងារបង្កើនគុណភាពសេវាសុខាភិបាល
ប្រចាំឆ្នាំ២០១៩ ដើម្បីដាក់ឱ្យប្រើប្រាស់ និងឈានដល់ការគ្របដណ្តប់ទូទាំងប្រទេស តាមបីដំណាក់កាល
ដូចមានចែងលម្អិតក្នុងខ្លឹមសារនៃសេចក្តីណែនាំដែលភ្ជាប់មកជាមួយ។

អាស្រ័យដូចបានជម្រាបមកខាងលើនេះ សូមលោក-លោកស្រីប្រធានពិនិត្យ និងចាត់ចែង
អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមលោក-លោកស្រីប្រធានទទួលនូវការរាប់អានដ៏កក់ក្តៅអំពីខ្ញុំ។

- ចម្លងជូន៖
- នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល
- នាយកដ្ឋានមន្ទីរពេទ្យ
- នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ
- ស្រុកប្រតិបត្តិ មន្ទីរពេទ្យទាំងអស់
- ឯកសារ កាលប្បវត្តិ

ស្រឡាចារ្យ អេង ហួត
រដ្ឋលេខាធិការ និងជាលាយកក្រដៅ
លើកម្មវត្ថុសុខាភិបាល និងសមធម៌សុខាភិបាល



**សេចក្តីណែនាំ សម្រាប់ការអនុវត្ត
យន្តការជាតិសម្រាប់ការតាមដានបង្កើនគុណភាពសេវាសុខាភិបាល
ប្រចាំឆ្នាំ ២០១៩**

យន្តការជាតិសម្រាប់ការតាមដានបង្កើនគុណភាពសេវាសុខាភិបាល (NQEMP) ត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់ពីឆ្នាំ២០១៧ សម្រាប់ដំណាក់កាលទី១ ចំពោះខេត្តដែលមាន SOA ទាំងអស់ រួមមានមណ្ឌលសុខភាពចំនួន៤៥៥ ស្រុកប្រតិបត្តិ ចំនួន៣៤ មន្ទីរពេទ្យស្រុកចំនួន៣០ មន្ទីរពេទ្យខេត្តចំនួន១៣ និងមន្ទីរសុខាភិបាលខេត្តចំនួន១៤។ យន្តការជាតិសម្រាប់ការតាមដានបង្កើនគុណភាពសេវាសុខាភិបាល (NQEMP) សម្រាប់ដំណាក់កាលទី២ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈការជ្រើសរើសដោយចៃដន្យស្រុកប្រតិបត្តិមិនមែនSOA (ស្របតាមដំណើរការនៃវាយតម្លៃផលប៉ះពាល់) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ។ ការជ្រើសរើសនេះរួមមាន ៣៤៧ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិចំនួន៣៣ មន្ទីរពេទ្យបង្អែកចំនួន២៦ ស្រុកប្រតិបត្តិចំនួន៣៣ មន្ទីរពេទ្យខេត្តចំនួន៨ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន៨ ។ ក្រសួងសុខាភិបាលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ NQEMP សម្រាប់ដំណាក់កាលទី៣ (ដំណាក់កាលចុងក្រោយ) ដូចខាងក្រោម៖

- **ដំណាក់កាលទី៣- ត្រីមាសទី២ ឆ្នាំ២០១៩៖** នេះជាដំណាក់កាលចុងក្រោយសម្រាប់អនុវត្ត NQEMP ដើម្បីឈានទៅដល់ការគ្របដណ្តប់ទូទាំងប្រទេស។ ដំណាក់កាលទី៣ នឹងគ្របដណ្តប់លើចំនួនសេសសល់ដែលមាន ៣៩១ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិចំនួន៣៣ មន្ទីរពេទ្យបង្អែកចំនួន៣០ ស្រុកប្រតិបត្តិចំនួន៣៣ មន្ទីរពេទ្យខេត្តចំនួន៣ និងមន្ទីរសុខាភិបាលខេត្តចំនួន៣ (សូមមើលឧបសម្ព័ន្ធ ១ សម្រាប់ព័ត៌មានលម្អិតនៃដំណាក់កាលទី៣) ។

១. ការបណ្តុះបណ្តាលសម្រាប់អ្នកវាយតម្លៃថ្នាក់រាជធានី-ខេត្ត

- ដំណាក់កាលទី៣៖ ត្រីមាសទី២ ឆ្នាំ២០១៩ នៅពេលដែលប្រព័ន្ធ ICT ត្រូវបានរៀបចំ និងដំណើរការបានល្អ។

គ្រូបង្គោល គឺជាក្រុមគ្រូដែលមានសមាសភាពចំរុះ រួមទាំងថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលកាលពីខែធ្នូ ឆ្នាំ២០១៦។ សំណុំឧបករណ៍តាមដានកែលម្អគុណភាពសេវាសុខាភិបាល នឹងត្រូវចែកជូន យ៉ាងតិចបំផុតមួយសប្តាហ៍មុនចាប់ផ្តើមការបណ្តុះបណ្តាល ដើម្បីឱ្យសិក្ខាកាមមានពេលវេលាគ្រប់គ្រាន់ក្នុងការអានជាមុន។ វគ្គបណ្តុះបណ្តាលនេះត្រូវធ្វើឡើងនៅក្នុងលក្ខណៈអន្តរកម្មយ៉ាងរស់រវើកជាមួយនឹងពេលវេលាគ្រប់គ្រាន់សម្រាប់សិក្ខាកាមធ្វើការអនុវត្តលើករណីសិក្សាគ្លីនិក (Vignettes) ណេអូណាតាលី (NeoNatalie) និងម៉ាម៉ាណាតាលី (mamanatalie) និងបែងចែកកិច្ចការក្នុងក្រុមតូចៗ និងមានការពិភាក្សាជាក្រុម។

ក. លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសសិក្ខាកាមដើម្បីក្រោយជាក្រុមវាយតម្លៃមុនពេលផ្តល់ថវិកា និងអ្នកវាយតម្លៃផ្ទៀងផ្ទាត់ក្រោយពេលផ្តល់ថវិកា

- សិក្ខាកាមទាំងអស់ ត្រូវមានចំណេះដឹងផ្នែកមូលដ្ឋានគ្លីនិក និងកំពុងបំពេញការងារនៅតាមការិយាល័យមន្ទីរសុខាភិបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត ឬក៏មានចំណេះដឹងអំពីប្រព័ន្ធសុខាភិបាលសាធារណៈ ។
- សិក្ខាកាម ត្រូវឆ្លងកាត់ការធ្វើតេស្តក្រោយបណ្តុះបណ្តាល និងបានពិន្ទុយ៉ាងតិច ៨០%។
- សិក្ខាកាមត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំ ដើម្បីចូលរួមយ៉ាងទៀងទាត់ លះបង់ពេលវេលា សម្រាប់ធ្វើការវាយតម្លៃប្រចាំត្រីមាស និងធ្វើការចុះបង្វិក តាមតម្រូវការ ។
- អ្នកវាយតម្លៃមុនពេលផ្តល់ថវិកា និងអ្នកវាយតម្លៃផ្ទៀងផ្ទាត់ក្រោយពេលផ្តល់ថវិកា ត្រូវចូលរួមវគ្គបណ្តុះបណ្តាល និងការបណ្តុះបណ្តាលឡើងវិញតាមតម្រូវការ។
- អ្នកវាយតម្លៃថ្នាក់ខេត្ត ត្រូវធ្វើការវាយតម្លៃគុណភាពនៃមន្ទីរពេទ្យរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅតាមរាជធានី-ខេត្តផ្សេងៗទៀត (សូមមើលឧបសម្ព័ន្ធ ២) ។

ខ. រយៈពេលបណ្តុះបណ្តាល

- សម្រាប់វគ្គបណ្តុះបណ្តាល អ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលខេត្ត៖ ៦ ថ្ងៃ
- សម្រាប់វគ្គបណ្តុះបណ្តាល អ្នកវាយតម្លៃថ្នាក់ស្រុកប្រតិបត្តិ៖ ៥ ថ្ងៃ

គ. យន្តការនៃការផ្តល់វិញ្ញាបនបត្រដល់អ្នកវាយតម្លៃដែលបានបណ្តុះបណ្តាល

នៅពេលបញ្ចប់នៃវគ្គបណ្តុះបណ្តាលនីមួយៗ នឹងមានការធ្វើតេស្តក្រោយបណ្តុះបណ្តាលដើម្បីវាស់កម្រិតយល់ដឹងរបស់សិក្ខាកាមលើសំណុំឧបករណ៍តាមដានកែលម្អគុណភាពសេវាសុខាភិបាល។ នេះគឺការប្រឡងប្រាជ្ញាដែលអាចបើកសៀវភៅឬឯកសារមើលបាន ។ សិក្ខាកាម ដែលបានទទួលពិន្ទុពី ៨០%ឡើង នឹងត្រូវទទួលវិញ្ញាបនបត្រជាអ្នកវាយតម្លៃដែលមានគុណភាព ។ ករណីសិក្ខាកាមដែលបានទទួលពិន្ទុចន្លោះពី ៦០% ទៅ ៧៩% ក្រុមគ្រូបង្គោល/អ្នកសម្របសម្រួល នឹងធ្វើការពិនិត្យឡើងវិញអំពីកិច្ចការរបស់គេក្នុងរយៈពេលបណ្តុះបណ្តាល ការចូលរួមពេញលេញក្នុងវគ្គ ការចូលរួមនៅក្នុងក្រុមពិភាក្សា និងបទបង្ហាញ ព្រមទាំងសមត្ថភាពក្នុងការបង្ហាញអំពីណេអូណាតាលី (NeoNatalie) និងម៉ាម៉ាណាតាលី (MamaNatalie) ។ សម្រាប់សិក្ខាកាមដែលបានពិន្ទុក្រោម ៦០% នឹងត្រូវទទួលការបណ្តុះបណ្តាលសារឡើងវិញរហូតដល់ពេលទទួលបានលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ ។

២. ដំណើរការនៃការអនុវត្តកម្មវិធីតាមដានយន្តការជាតិមជ្ឈិមគុណភាព

សូមអានសេចក្តីណែនាំប្រតិបត្តិសម្រាប់មូលនិធិគាំទ្រការផ្តល់សេវា និងលើកកម្ពស់គុណភាពសេវាសុខាភិបាល (SDG) និងទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (PCA) សម្រាប់ការអនុវត្តលើការវាយតម្លៃមុនផ្តល់ថវិកា (Ex-ante) និងការវាយតម្លៃផ្ទៀងផ្ទាត់ក្រោយផ្តល់ថវិកា (Ex-post)។ សូមអាននូវតារាងសង្ខេបខាងក្រោមអំពីយន្តការទូទៅសម្រាប់ការអនុវត្ត លើការវាយតម្លៃមុនផ្តល់ថវិកា (Ex-ante) និងការវាយតម្លៃផ្ទៀងផ្ទាត់ក្រោយផ្តល់ថវិកា (Ex-post) ឆ្នាំ២០១៩។

៣. ប្រភពថវិកា

ក. កញ្ចប់ថវិកាមិនប្រែប្រួល (Fixed Lump-sum Grant) ជាកញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល ត្រូវបានផ្តល់ជូនទៅ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត តាមត្រីមាស ជាថវិកាបន្ថែម និងមានភាពបត់បែន សម្រាប់ឆ្លើយតបតម្រូវការបន្ទាន់ចាំបាច់ ក្នុងការចំណាយប្រតិបត្តិការ ដើម្បីកែលម្អស្ថានភាពអប្បបរមាសម្រាប់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ។ ក្នុងឆ្នាំ២០១៩ កញ្ចប់ថវិកាមិនប្រែប្រួលនេះ ត្រូវបានផ្តល់ជូនមណ្ឌលសុខភាពដែលគ្របដណ្តប់ប្រជាជន តិចជាង១០ ០០០នាក់ ចំនួន១២លានរៀល និងមណ្ឌលសុខភាពដែលមានប្រជាជនលើសពី ១០ ០០០នាក់ ចំនួន២៤លានរៀល។ ហើយ ២០០លានរៀល ២៥០លានរៀល និង ៣០០លានរៀល សម្រាប់មន្ទីរពេទ្យបង្អែក កម្រិត១ កម្រិត២ និងកម្រិត៣ ។

ខ. កញ្ចប់ថវិកាផ្អែកលើលទ្ធផលការងារ (Performance-Based Grant) ផ្តោតសំខាន់លើគុណភាពសេវា ហើយជាថវិកាបន្ថែមលើកញ្ចប់ថវិកាមិនប្រែប្រួល ។ នេះជាការលើកទឹកចិត្តដល់អ្នកផ្តល់សេវាសាធារណៈ មូលដ្ឋានសុខាភិបាល និងថ្នាក់គ្រប់គ្រង ក្នុងការកែលម្អការគ្រប់គ្រង និងគុណភាពនៃសេវាថែទាំសុខាភិបាលតាមរយៈការវាយតម្លៃ ចុះបង្វិក និងបណ្តុះបណ្តាលទៀងទាត់ប្រកបដោយប្រសិទ្ធភាព ដោយ ថ្នាក់ស្រុកប្រតិបត្តិ និងថ្នាក់មន្ទីរសុខាភិបាលរាជានី-ខេត្ត ។ កញ្ចប់ថវិកាផ្អែកលើលទ្ធផលការងារ សម្រាប់ឆ្នាំ ២០១៩ ត្រូវបានកំណត់ដូចខាងក្រោម៖

- ១. ជាប្រាក់រៀល (១ដុល្លា = ៤០៥០ រៀល)
- ២. បែងចែករវាងមណ្ឌលសុខភាពដែលមាន និងមិនមានជនជាតិដើមភាគតិច
- ៣. បែងចែករវាងមណ្ឌលសុខភាពដែលមានផ្លូវស្រួល និងពិបាកធ្វើដំណើរ (≥ ៤០ គម)

៤. បន្ថែមកញ្ចប់ថវិកាផ្អែកលើលទ្ធផលការងារ ទៅដល់គ្រប់មូលដ្ឋានសុខាភិបាល ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់មូលដ្ឋានសុខាភិបាលក្នុងការកែលម្អគុណភាព និងបរិមាណនៃការផ្តល់សេវា និងសម្រាប់ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ក្នុងការវាយតម្លៃមុនផ្តល់ថវិកា (រួមមានការបង្វិក និងសកម្មភាពផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាព) ។

ដូច្នេះថវិកាបន្ថែមសម្រាប់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវប្រើប្រាស់សម្រាប់ចំណាយលើការធ្វើដំណើរសម្រាប់ការវាយតម្លៃ។ ចំនួនទឹកប្រាក់ដើមដែលបានចែងនៅឆ្នាំ២០១៧ នៅតែមានប្រសិទ្ធភាពចំពោះលក្ខណៈវិនិច្ឆ័យសម្រាប់ការលើកទឹកចិត្តរហូតដល់ ៨០% និងចំណាយសម្រាប់ប្រតិបត្តិការយ៉ាងហោចណាស់ ២០%។ បន្ថែមពីលើនេះទៀត កញ្ចប់ថវិកាផ្អែកលើលទ្ធផលការងារ របស់SDG ក្នុងមួយត្រីមាសមានចំនួន ២ ៤០០ ០០០ រៀល ត្រូវបានបន្ថែមទៅឲ្យមណ្ឌលសុខភាពនីមួយៗ ដែលមានជនជាតិដើមភាគតិច (សូមមើលឧបសម្ព័ន្ធ ៣) ។ ដូច្នេះមណ្ឌលសុខភាព ត្រូវប្រើប្រាស់ថវិកាបន្ថែមនេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្កើនការប្រើប្រាស់សេវាសុខាភិបាលក្នុងចំណោមជនជាតិដើមភាគតិចដែលមាននៅមណ្ឌលសុខភាព និងតាមរយៈសកម្មភាពចុះផ្តល់សេវាតាមមូលដ្ឋានដល់សហគមន៍ដែលពិបាកក្នុងការធ្វើដំណើរ។ ផ្តល់ការគាំទ្រ និងចូលរួមរបស់ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់សារអប់រំសុខភាព និងការ

ផ្តល់សេវាសុខាភិបាលដល់ជនជាតិដើមភាគតិច ហើយក៏ជាស្ថានសម្រាប់ទំនាក់ទំនងជាមួយសេវាសុខភាពរវាងការផ្តល់សេវានៅមណ្ឌលសុខភាព និងសហគមន៍។ សូចនាករមួយចំនួនត្រូវបានកំណត់បន្ថែមសម្រាប់ត្រួតពិនិត្យការកែលម្អទាំងនេះ (សូមមើលឯកសារបន្ថែម៖ សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលសម្រាប់មណ្ឌលសុខភាពដែលមានជនជាតិដើមភាគតិច)។ ដូច្នោះថវិកាបន្ថែមនេះត្រូវតែកំណត់ទុកជាពិសេស។

មានការបន្ថែម ៦០០ ០០០ រៀល ក្នុងមួយត្រីមាស សម្រាប់ស្រុកប្រតិបត្តិដើម្បីចំណាយលើការធ្វើដំណើរក្នុងការវាយតម្លៃមុនការផ្តល់ថវិកា និងបង្វិកដល់មណ្ឌលសុខភាពដែលពិបាកធ្វើដំណើរ (≥ ៤០ គម)។

៥. ធ្វើការវាយតម្លៃមុនផ្តល់ថវិកា ចំនួនបួនដុំ សម្រាប់ដំណាក់កាលទី១ និងទី២។ និងការវាយតម្លៃ២ដុំ សម្រាប់ដំណាក់កាលទី៣។

ផ្អែកលើបទពិសោធន៍នៃការវាយតម្លៃដុំទី១ ដំណាក់កាលទី១ (ឆ្នាំ២០១៧) ការបង្វិកដុំទី១នៃត្រីមាសនីមួយៗនឹងត្រូវធ្វើឡើងក្នុងពេលជាមួយគ្នានឹងការវាយតម្លៃប្រចាំត្រីមាស។ ដូចនេះពិន្ទុនឹងត្រូវប្តូរទៅជា ៤៥% សម្រាប់សកម្មភាពរួមបញ្ចូលគ្នានេះ។ ពិន្ទុ៤៥%នេះ នឹងត្រូវផ្តល់ឲ្យស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ដោយផ្អែកទៅលើអ្នកវាយតម្លៃ ដែលត្រូវបានបណ្តុះបណ្តាល និងបានទទួលវិញ្ញាបនប័ត្រ និងបានធ្វើការវាយតម្លៃទាន់ពេល ព្រមទាំងបានធ្វើការបង្វិក និងជួយមូលដ្ឋានសុខាភិបាលក្នុងការរៀបចំផែនការកែលម្អគុណភាពប្រចាំត្រីមាស បានទាន់ពេលវេលា។ ចំពោះស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលដែលមិនបានបញ្ចប់ការវាយតម្លៃមុនផ្តល់ថវិកាក្នុងខែទី១នៃត្រីមាសនីមួយៗ ពិន្ទុនៃលទ្ធផលការងារវាយតម្លៃរបស់ពួកគេ នឹងត្រូវបានផ្តល់ជូនដោយផ្អែកតាមចំនួនមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់ការវាយតម្លៃក្នុងខែទីមួយនៃត្រីមាស។ ទោះបីយ៉ាងណាក៏ដោយ ការវាយតម្លៃត្រូវតែធ្វើឲ្យចប់សព្វគ្រប់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅសេសសល់ក្នុងពេលឆាប់ៗ ហើយមិនត្រូវឲ្យលើសពីសប្តាហ៍ទី ១ នៃខែទី ២ នៃត្រីមាសទេ។ ករណីលើកលែងសម្រាប់ការវាយតម្លៃនៅខែមេសាសម្រាប់មន្ទីរសុខាភិបាលខេត្តដែលត្រូវធ្វើការវាយតម្លៃស្រុកប្រតិបត្តិចាប់ពី៥ឡើងទៅ ការវាយតម្លៃអាចបញ្ចប់នៅចុងសប្តាហ៍ទី១នៃខែឧសភា ។

ស្រដៀងគ្នានេះដែរសម្រាប់អ្នកវាយតម្លៃស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលដែលមិនបានបំពេញការផ្តល់ព័ត៌មានត្រឡប់អំពីការវាយតម្លៃ ពិន្ទុសម្រាប់សកម្មភាពនេះ ក៏នឹងត្រូវបានកាត់ ៥០% ផងដែរ។

គ្រប់ឧបសម្ព័ន្ធនៃឧបករណ៍វាយតម្លៃ និងករណីសិក្សាគ្លីនិក ព្រមទាំងការធ្វើតេស្តសមត្ថភាព ត្រូវយកតាមកម្មវិធីជាតិ ឬនាយកដ្ឋានពាក់ព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត។ ត្រូវមានឯកសារយោងបញ្ជាក់នៅពេលវាយតម្លៃ បើមានលក្ខណៈខុសពីឧបករណ៍វាយតម្លៃ។ និងត្រូវបញ្ជូនព័ត៌មាននេះមកការិយាល័យធានាគុណភាពសុខាភិបាលនៃនាយកដ្ឋានមន្ទីរពេទ្យ។

កញ្ចប់ថវិកាផ្នែកលើលទ្ធផលការងារសម្រាប់ឆ្នាំ ២០១៩ (គិតជាដុល្លារ)៖

Health Facilities	Total Health Facilities	Number of Health Facility			Quarterly SDG performance grant per health facility	Total by phase			GRAND TOTAL
		Phase 1	Phase 2	Phase 3		Phase 1	Phase 2	Phase 3	
HCS	1,106	401	330	375	4,860,000	7,795,440,000	6,415,200,000	3,645,000,000	17,855,640,000
HCS with IP	85	54	15	16	7,290,000	1,574,640,000	437,400,000	233,280,000	2,245,320,000
CPA-1	57	19	21	17	36,450,000	2,770,200,000	3,061,800,000	1,239,300,000	7,071,300,000
CPA-2	35	15	7	13	48,600,000	2,916,000,000	1,360,800,000	1,263,600,000	5,540,400,000
CPA-3	18	9	6	3	81,000,000	2,916,000,000	1,944,000,000	486,000,000	5,346,000,000
OD => HCS	962	344	279	339	1,012,500	1,393,200,000	1,129,950,000	686,475,000	3,209,625,000
OD => HCS (difficult to access)	229	111	66	52	1,620,000	719,280,000	427,680,000	168,480,000	1,315,440,000
PHD => DRH	86	30	26	30	5,670,000	680,400,000	589,680,000	340,200,000	1,610,280,000
PHD => ODO	100	34	33	33	607,500	82,620,000	80,190,000	40,095,000	202,905,000
PHD => PRH	24	13	8	3	8,100,000	421,200,000	259,200,000	48,600,000	729,000,000
PHD => PHDO	25	14	8	3	1,215,000	68,040,000	38,880,000	7,290,000	114,210,000
Total						21,337,020,000	15,744,780,000	8,158,320,000	45,240,120,000

ចំណាំ៖ តួលេខខាងលើនេះគឺស្មើនឹង១០០% នៃកញ្ចប់ថវិកាផ្នែកលើលទ្ធផលការងារដែលត្រូវផ្តល់ឲ្យមូលដ្ឋានសុខាភិបាលក្នុងឆ្នាំ២០១៩។ ប៉ុន្តែ កញ្ចប់ថវិកាជាក់ស្តែងដែលត្រូវផ្តល់ឲ្យ គឺផ្អែកទៅតាមពិន្ទុនៃការវាយតម្លៃ និងការជាកពិន័យ។

៤. ការពិនិត្យ និងការអនុវត្តលើរបាយការណ៍នៃការវាយតម្លៃមុនផ្តល់ថវិកា (Ex-ante) និងការវាយតម្លៃផ្ទៀងផ្ទាត់ក្រោយផ្តល់ថវិកា (Ex-post)

នៅពេលអនុវត្ត NQEMP ប្រព័ន្ធព័ត៌មានវិទ្យា (ICT) គួរតែអាចដំណើរការសម្រាប់ NQEMP ។ ក្នុងករណីដែលប្រព័ន្ធ ICT កំពុងត្រូវបានបង្កើតឡើង ការប្រមូលទិន្នន័យលទ្ធផលនឹងត្រូវធ្វើឡើងដោយប្រើអ៊ីចសែល (ដែលត្រូវបានបង្កើតឡើងជាពិសេស) ទៅតាមដំណើរការដូចដែលបានបង្ហាញនៅក្នុងតារាងក្នុងជំពូក២ខាងលើ។

៥. ការវាយតម្លៃផ្ទៀងផ្ទាត់ក្រោយផ្តល់ថវិកា

ធ្វើការវាយតម្លៃផ្ទៀងផ្ទាត់គុណភាពក្រោយផ្តល់ថវិកាចំនួន៤ដុំសម្រាប់ដំណាក់កាលទី ១ និងដំណាក់កាលទី ២ និងធ្វើការវាយតម្លៃ ២ដុំ សម្រាប់ការវាយតម្លៃគុណភាពមុនផ្តល់ថវិកានៅក្នុងតំណាក់កាលទី៣ ផ្អែកតាមកាលវិភាគដែលបានពិពណ៌នា នៅក្នុងតារាង "វដ្តនៃការវាយតម្លៃមុនផ្តល់ថវិកានិងវាយតម្លៃផ្ទៀងផ្ទាត់ក្រោយផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩" ខាងលើ។ សម្រាប់ការណែនាំលម្អិត សូមអានសៀវភៅប្រតិបត្តិការ PCA ។

៦. វិធានការរដ្ឋបាល សម្រាប់របាយការណ៍វិនិច្ឆ័យត្រួត

សូមអានសេចក្តីណែនាំប្រតិបត្តិសម្រាប់មូលនិធិគាំទ្រការផ្តល់សេវា និងលើកកម្ពស់គុណភាពសុខាភិបាល (SDG) ។

អ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិ ធ្វើការពន្យល់អំពីការរកឃើញភាពខុសគ្នាលើសពី១០% រវាងការវាយតម្លៃមុនផ្តល់ថវិកា និងការវាយតម្លៃផ្ទៀងផ្ទាត់ក្រោយផ្តល់ថវិកា

ដោយភាគីទី៣ និងឆ្លើយតបមកការិយាល័យធានាគុណភាពសុខាភិបាលនៃនាយកដ្ឋានមន្ទីរពេទ្យ ក្នុង រយៈពេល៧ថ្ងៃ។

៧. ផែនការកែលម្អគុណភាពប្រចាំត្រីមាស

ផែនការកែលម្អគុណភាពប្រចាំត្រីមាស នឹងត្រូវរៀបចំដោយមូលដ្ឋានសុខាភិបាល យោងទៅតាមការ រកឃើញនៃការវាយតម្លៃ និងអនុសាសន៍ដែលបានផ្តល់ និងការឯកភាពជាមួយក្រុមអ្នកវាយតម្លៃ ជា រៀងរាល់ចុងបញ្ចប់នៃជំហានវាយតម្លៃមុនផ្តល់ថវិកានីមួយៗ (Ex-ante)។

មូលដ្ឋានសុខាភិបាលប្រើប្រាស់ផែនការកែលម្អគុណភាពសុខាភិបាលប្រចាំត្រីមាសនេះ ជាឯកសារ យោង សម្រាប់ធ្វើការកែលម្អគុណភាពទៅលើផ្នែកដែលមូលដ្ឋានសុខាភិបាលទាំងនោះអាចធ្វើការកែ លម្អដោយខ្លួនឯងបាន ដូចជា ការកែលម្អការការពារនិងគ្រប់គ្រងការចម្លងរោគ អនាម័យ និងការ គ្រប់គ្រងសំណល់របស់មូលដ្ឋានសុខាភិបាល ការផ្គត់ផ្គង់បន្ថែមនូវឱសថនិងសម្ភារៈវេជ្ជសាស្ត្រ ការ ត្រួតពិនិត្យទៅលើស្នាដៃការងាររបស់បុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ការបង្កើនចំណេះដឹង និងជំនាញ របស់បុគ្គលិក ការថែទាំសម្ភារៈបរិក្ខារនិងអគារ។ល។

៨. ការបង្កើត

ការបង្កើតជាផ្លូវការដល់បុគ្គលិកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត គឺជាផ្នែកមួយនៃ យន្តការជាតិសម្រាប់ការតាមដានបង្កើនគុណភាពសេវាសុខាភិបាល (NQEMP)។ ការចុះបង្កើតជំហាន១ ត្រូវបានរួមបញ្ចូលនៅក្នុងដំណើរការនៃការវាយតម្លៃ។ ការចុះបង្កើតជំហាន២ ត្រូវធ្វើឡើងនៅក្នុងត្រីមាស ដូចគ្នានៃត្រីមាសវាយតម្លៃ។ ក្នុងកំឡុងពេលការចុះបង្កើតជំហាន២ គ្រូបង្កើតនឹងបង្កើតទៅដល់បុគ្គលិកសុខា ភិបាលអំពីសមត្ថភាពបច្ចេកទេសនិងការអនុវត្តជាក់ស្តែង និងតាមដានលើវឌ្ឍនភាពដែលត្រូវបានធ្វើ ឡើងដោយមូលដ្ឋានសុខាភិបាលទៅតាមផែនការសកម្មភាពកែលម្អគុណភាពប្រចាំត្រីមាសដែលបាន គ្រោងទុក។ ការចុះបង្កើតលើកទី ២ ត្រូវអនុវត្តតាមដំណើរការដែលបានណែនាំក្នុងសេចក្តីណែនាំអំពី ការបង្កើតដែលត្រូវបានអនុម័ត និងដាក់អោយប្រើប្រាស់នៅក្នុងសិក្ខាសាលាពិនិត្យលទ្ធផលប្រចាំឆ្នាំ ២០១៨ ដើម្បីធានានូវគុណភាពនៃគ្រូបង្កើតដែលត្រូវបានផ្តល់ឱ្យដល់មូលដ្ឋានសុខាភិបាល។ មន្ទីរសុខា ភិបាល និងស្រុកប្រតិបត្តិ គួរយកចិត្តទុកដាក់ចំពោះការពង្រឹងសមត្ថភាពដល់បុគ្គលិកសុខាភិបាល៖

- មានគ្រូបង្កើតគ្រប់គ្រាន់ពីកម្មវិធីជាតិនៅស្រុកប្រតិបត្តិ /មន្ទីរសុខាភិបាល /ថ្នាក់ក្រសួង ឬអ្នក ជំនាញបច្ចេកទេសពីមន្ទីរពេទ្យបង្អែក / មន្ទីរពេទ្យខេត្ត / មន្ទីរពេទ្យជាតិ។ ល។ ដូចជាគ្រូ បង្កើត ឬគ្រូបង្គោលសម្រាប់ធ្វើសកម្មភាពបង្កើត ឬបណ្តុះបណ្តាល។
- បញ្ជូនបុគ្គលិកមណ្ឌលសុខភាព / មន្ទីរពេទ្យបង្អែក / មន្ទីរពេទ្យខេត្តឱ្យមានការហ្វឹកហាត់ ការងារនៅមន្ទីរពេទ្យបង្អែក / មន្ទីរពេទ្យខេត្ត / មន្ទីរពេទ្យជាតិ ដោយផ្អែកលើចំណេះដឹង និងជំនាញដែលជាតម្រូវការ។
- ធ្វើការបណ្តុះបណ្តាលនិងចែករំលែកចំណេះដឹងប្រចាំត្រីមាស (ស្រដៀងទៅនឹងទម្រង់របស់ MCAT / PCAT) ដោយមានការចូលរួមពីបុគ្គលិកមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក / មន្ទីរពេទ្យខេត្ត ដែលត្រូវបានស្នើសុំ។

៩. យន្តការដោះស្រាយបញ្ហាបច្ចេកទេសនានាជាយថាហេតុ

សេចក្តីណែនាំសម្រាប់ការអនុវត្តយន្តការជាតិតាមដានបង្កើនគុណភាពសេវាសុខាភិបាលនេះ ផ្តល់នូវការណែនាំទូលំទូលាយដល់ប្រតិបត្តិការយន្តការជាតិសម្រាប់ការតាមដានបង្កើនគុណភាពសេវាសុខាភិបាល។ តែទោះជាយ៉ាងនេះក៏ដោយ ការអនុវត្តជាក់ស្តែងអាចនឹងជួបប្រទះនូវបញ្ហាបច្ចេកទេសមួយចំនួនដែលមិនមានចម្លើយឬការបកស្រាយច្បាស់នៅក្នុងសេចក្តីណែនាំនេះ ក៏ដូចជាឯកសារយោង។ ក្នុងករណីនេះ ក្រុមការងារបង្កើនគុណភាពថ្នាក់ជាតិនៃគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល (NQEWG) មានតួនាទីជាអ្នកដោះស្រាយ តាមរយៈសេចក្តីសម្រេចរបស់ក្រុមការងារ។ ក្នុងករណីចាំបាច់ ក្រុមការងារអាចស្នើសុំយោបល់សម្រេចពីថ្នាក់ដឹកនាំគម្រោង។

ឧបសម្ព័ន្ធ ១

ដំណាក់កាលរបស់មន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត និងស្រុកប្រតិបត្តិ ក្នុងការ អនុវត្តយន្តការជាតិសម្រាប់ការតាមដានបង្កើនគុណភាពសេវាសុខាភិបាល

ចំពោះមន្ទីរពេទ្យខេត្តដែលមិនមែន SOA ហើយស្ថិតក្នុងខេត្តSOA សម្គាល់ដោយពណ៌ក្រហម និងគូសពណ៌លឿង។

ចំពោះមន្ទីរពេទ្យខេត្តនៅតាមបណ្តាខេត្តមិនមែន SOA សម្គាល់ដោយពណ៌ក្រហម និងគូសពណ៌បៃតង។

No.	PHD, PRH, and OD	Phase I	Phase II	Phase III
1	Banteay Meanchey Province			
	Banteay Meanchey PHD	x		
	Banteay Meanchey PRH	X		
	OD Poipet	x		
	OD Preah Net Preah	x		
	OD Mongkol Borei			x
	OD Thma Puok			x
2	Battambang Province			
	Battambang PHD	X		
	Battambang PRH	X		
	OD Battambang		x	
	OD Sangkae		x	
	OD Maung Russei		x	
	OD Sampov Luon			x
	OD Thmar Koul			x
3	Kampong Cham Province			
	Kampong cham PHD	X		
	Kampong Cham PRH	X		
	OD Chamkar Leu	X		
	OD Stoueng Trang	X		
	OD Choeung Prey	x		
	OD Batheay	x		
	OD Prey Chhor	x		
	OD Kang Meas	x		
	OD Koh Sotin		x	
	OD Srey Santhor		x	
	OD Kampong Cham - Kg. Siem			x
4	Kampong Chhnang Province			
	Kampong Chhnang PHD		x	

No.	PHD, PRH, and OD	Phase I	Phase II	Phase III
	Kampong Chhnang PRH		X	
	OD Boribo		x	
	OD Kampong Chhnang		x	
	OD Kampong Tralach			x
5	Kampong Speu Province			
	Kampong Speu PHD		x	
	Kampong Speu PRH		X	
	OD Phnom Srouch		x	
	OD Kampong Speu		x	
	OD Ou Dongk		x	
	OD Kong Pisey		x	
6	Kompong Thom Province			
	Kompong Thom PHD		x	
	Kampong Thom PRH		X	
	OD Kampong Thom		x	
	OD Baray and Santuk			x
	OD Stong			x
7	Kampot Province			
	Kampot PHD			x
	Kampot PRH			X
	OD Angkor Chey			x
	OD Chhouk			x
	OD Kampot			x
	OD Kampong Trach			x
8	Kandal Province			
	Kandal PHD		x	
	Kandal PRH		X	
	OD Ang Snuol		x	
	OD Muk Kam Poul		x	
	OD Ksach Kandal		x	
	OD Leuk Dek		x	
	OD Kean Svay			x
	OD Koh Thom			x
	OD Lvea Em			x
	OD Ponhea Leu			x
	OD Saang			x
	OD Takhmao			x

No.	PHD, PRH, and OD	Phase I	Phase II	Phase III
9	Koh Kong Province			
	Koh Kong PHD	x		
	Koh Kong PRH	X		
	OD Smach Mean Chey	x		
	OD Srae Ambel	x		
10	Kratie Province			
	Kratie PHD			x
	Kratie PRH			X
	OD Kratie			x
	OD Chhlong			x
11	Mondulkiri Province			
	Mondulkiri PHD	x		
	Mondulkiri PRH	X		
	OD Sen Monorom	x		
12	Phnom Penh			
	Municipal Health Department		x	
	Phnom Penh Municipal RH		X	
	OD Preaek Phnov		x	
	OD Dang Koa		x	
	OD Bassak		x	
	OD Chaktomouk			x
	OD Mekong			x
	OD Por Senchey			x
	OD Sen Sok			x
13	Preah Vihear Province			
	Preah Vihaer PHD	x		
	16 Markara Referral Hospital	X		
	OD Tbeng Meanchey	x		
14	Prey Veng Province			
	Prey Veng PHD	x		
	Prey Veng PRH	X		
	OD Pearaing	x		
	OD Sithor Kandal	x		
	OD Preah Sdach	x		
	OD Svay Antor		x	
	OD Baphnom		x	
	OD Krong Prey Veng		x	
	OD Kamchay Mear		x	
	OD Neak Loeung/ Peam Ro			x

No.	PHD, PRH, and OD	Phase I	Phase II	Phase III
	OD Mesang			x
	OD Kanhchriech			x
	OD Peam Chor			x
	OD Kampong Trabek			x
15	Pursat Province			
	Pursat PHD	x		
	Pursat PRH	X		
	OD Bakan	x		
	OD Sampov Meas		x	
	OD Phnom Kravanh		x	
	OD Krakor		x	
16	Ratanakiri Province			
	Ratanakiri PHD	x		
	Ratanakiri PRH	X		
	OD Banlong	x		
	OD Borkeo	x		
17	Siem Reap Province			
	Siem Reap PHD	x		
	Siem Reap PRH	X		
	OD Kralanh	x		
	OD Siem Reap	x		
	OD Sot Nikum	x		
	OD Angkor Chhum	x		
18	Preah Sihanouk Province			
	Preah Sihanouk PHD			x
	Preah Sihanouk PRH			X
	OD Preah Sihanouk			x
19	Stung Treng Province			
	Stung Treng PHD	x		
	Stung Treng PRH	X		
	OD Stung Treng	x		
20	Svay Rieng Province			
	Svay Rieng PHD		x	
	Svay Rieng PRH		X	
	OD Chi Phu		x	
	OD Romeas Hek		x	
	OD Svay Teap		x	
	OD Svay Rieng			x
21	Takeo Province			

No.	PHD, PRH, and OD	Phase I	Phase II	Phase III
	Takeo PHD	x		
	Takeo PRH	X		
	OD Ang Rokar	x		
	OD Bati	x		
	OD Daun Keo	x		
	OD Kirivong	x		
	OD Prey Kabass	x		
	OD Koh Andet	x		
22	Oddar Meanchey Province			
	Oddar Meanchey PHD	x		
	Oddar Meanchey PRH	X		
	OD Samraong	x		
	OD Anlong Veng	x		
23	Kep Province			
	Kep PHD		x	
	Kep PRH		X	
	OD Kep		x	
24	Pailin Province			
	Pailin PHD		x	
	Pailin PRH		X	
	OD Pailin		x	
25	Tbong Khmum Province			
	Tbong Khmum PHD	x		
	OD Dambae	x		
	OD Ponhea Krek	x		
	OD Memut	x		
	OD O Reang Ov		x	
	OD Kroch Chhmar		x	
	OD Soung			x
OD Tbong Khmum			x	

ឧបសម្ព័ន្ធទី ២៖ មន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត ដែលត្រូវបានវាយតម្លៃដោយក្រុមវាយតម្លៃមន្ទីរសុខាភិបាលនៃខេត្តជំនឿ សម្រាប់ឆ្នាំ ២០១៩

លរ	អ្នកវាយតម្លៃមន្ទីរសុខាភិបាល	មន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្ត ដែលត្រូវបានវាយតម្លៃ			
		Q1 2019	Q2 2019	Q3 2019	Q4 2019
1	BMC	Pursat	Prey Veng	Takeo	Kampong chhnang
2	Battambang	Kg.Cham	BMC	Kampong Thom	Takeo
3	Kg.Cham	Paillin	Mondolkiri	Ratanakiri	Kep
4	Koh Kong	Kampong Chhnang	Battambang	Mondolkiri	Municipal Health Department
5	Mondolkiri	Battambang	Rattanakiri	Svay Rieng	Preah Vihear
6	Preah Vihear	Kep	Kg.Cham	Kampot	Siem Reap
7	Prey Veng	Kampong Thom	Paillin	Koh Kong	Kg.Cham
8	Pursat	Municipal Health Department	Kep	Stueng Treng	Kampot
9	Ratanakiri	Svay Rieng	Kampong Speu	Preah Vihear	Preah Sihanouk
10	Siem Reap	Kampong Speu	Kampong Chhnang	Paillin	Battambang
11	Stueng Treng	Preah Vihear	Municipal Health Department	BMC	Svay Rieng
12	Takeo	Koh Kong	Preah Vihear	Kep	Prey Veng
13	Odormeanchey	BMC	Kandal	Kg.Cham	Mondolkiri
14	Tbong Khmum	Mondolkiri	Odormeanchey	Municipal Health Department	Stueng Treng
15	Kampong Chhnang	Takeo	Stueng Treng	Battambang	Tbong Khmum
16	Kampong Speu	Kandal	Kampong Thom	Prey Veng	Odormeanchey
17	Kampong Thom	Siem Reap	Pursat	Tbong Khmum	BMC
18	Kandal	Tbong Khmum	Takeo	Preah Sihanouk	Kratie
19	Municipal Health Department	Ratanakiri	Svay Rieng	Kratie	Kampong Thom
20	Svay Rieng	Prey Veng	Siem Reap	Pursat	Paillin
21	Kep	Odormeanchey	Koh Kong	Kampong Speu	Kandal
22	Pailin	Stueng Treng	Tbong Khmum	Kadal	Kampong Speu
23	Kampot			Kampong Chhnang	Ratanakiri
24	Kratie			Odormeanchey	Pursat
25	Preah Sihanouk			Siem Reap	Koh Kong

ឧបសម្ព័ន្ធទី ៣

មណ្ឌលសុខភាពដែលមានម្ខាយលើសពី៤០គម និងមណ្ឌលសុខភាពដែលមានជនជាតិដើមភាគតិច (IP HC)

លរ	ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
				≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
1	បន្ទាយមានជ័យ	មង្គលបូរី	សំបូរ							x		
2	បន្ទាយមានជ័យ	ប៉ោយប៉ែត	បល្ល័ង	x								
3	បន្ទាយមានជ័យ	ប៉ោយប៉ែត	សំរោង	x								
4	បន្ទាយមានជ័យ	ប៉ោយប៉ែត	អូរស្រឡៅ	x								
5	បន្ទាយមានជ័យ	ប៉ោយប៉ែត	អូរសំព័រ	x								
6	បន្ទាយមានជ័យ	ប៉ោយប៉ែត	អូរបីជាន់	x								
7	បន្ទាយមានជ័យ	ប៉ោយប៉ែត	សិង្គ	x								
8	បន្ទាយមានជ័យ	ប៉ោយប៉ែត	ម៉ាឡៃ	x								
9	បន្ទាយមានជ័យ	ប៉ោយប៉ែត	ទួលពង្រ	x								
10	បន្ទាយមានជ័យ	ប៉ោយប៉ែត	បឹងបេង	x								
11	បន្ទាយមានជ័យ	ព្រះនេត្រព្រះ	ស្ពានស្រែង	x								
12	បន្ទាយមានជ័យ	ព្រះនេត្រព្រះ	ប្រាសាទ	x								
13	បន្ទាយមានជ័យ	ព្រះនេត្រព្រះ	ណាំតៅ	x								
14	បន្ទាយមានជ័យ	ព្រះនេត្រព្រះ	ជប់រ៉ាវី			x						
15	បន្ទាយមានជ័យ	ថ្មពួក	សារង្គ							x		
16	បន្ទាយមានជ័យ	ថ្មពួក	ចក់ពួក							x		
17	បាត់ដំបង	ថ្មគោល	បឹងប្រាំ							x		
18	បាត់ដំបង	មោងឫស្សី	ព្រៃត្រឡាច				x					
19	បាត់ដំបង	មោងឫស្សី	គាស់ក្រឡ				x					
20	បាត់ដំបង	សំពៅលូន	ត្រាង							x		
21	បាត់ដំបង	សំពៅលូន	កំរៀង							x		
22	បាត់ដំបង	សំពៅលូន	តាក្រី							x		
23	បាត់ដំបង	សំពៅលូន	បូរ							x		
24	បាត់ដំបង	សំពៅលូន	រស្មីសាមគ្គី							x		
25	បាត់ដំបង	បាត់ដំបង	ត្រែង				x					
26	បាត់ដំបង	បាត់ដំបង	ផ្លូវមាស				x					
27	បាត់ដំបង	បាត់ដំបង	ឆករកា				x					
28	បាត់ដំបង	បាត់ដំបង	ចំឡងកូយ				x					
29	បាត់ដំបង	បាត់ដំបង	តាសាញ					x				
30	បាត់ដំបង	បាត់ដំបង	កំពង់ល្អៅ				x					
31	បាត់ដំបង	បាត់ដំបង	បឹងរុន				x					
32	បាត់ដំបង	សង្កែ	ព្រៃចាស់				x					
33	បាត់ដំបង	សង្កែ	កោះជីរាំង				x					

	ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
				≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
34	កំពង់ចាម	ស្ទឹងត្រង់	ទួលសំបូរ	x								
35	កំពង់ចាម	កងមាស	ស្តៅ	x								
36	កំពង់ឆ្នាំង	កំពង់ឆ្នាំង	ព្រៃត្រី				x					
37	កំពង់ឆ្នាំង	កំពង់ឆ្នាំង	ជៀប				x					
38	កំពង់ឆ្នាំង	កំពង់ឆ្នាំង	ក្បាលទឹក				x					
39	កំពង់ឆ្នាំង	កំពង់ត្រឡាច	ពាម							x		
40	កំពង់ឆ្នាំង	បរិបូណ៌	ក្រាំងស្តារ				x					
41	កំពង់ឆ្នាំង	បរិបូណ៌	កូល				x					
42	កំពង់ឆ្នាំង	បរិបូណ៌	ក្រាំងលាវ				x					
43	កំពង់ស្ពឺ	កំពង់ស្ពឺ	ឱវាល់					x				
44	កំពង់ស្ពឺ	កំពង់ស្ពឺ	ត្រពាំងដោ					x				
45	កំពង់ស្ពឺ	គងពិសី	ពោធិអង្រួង				x					
46	កំពង់ស្ពឺ	គងពិសី	កាត់ភ្នក				x					
47	កំពង់ស្ពឺ	គងពិសី	និទានចំរើន				x					
48	កំពង់ស្ពឺ	គងពិសី	ផុង				x					
49	កំពង់ស្ពឺ	គងពិសី	ស្វាយចចិប				x					
50	កំពង់ស្ពឺ	គងពិសី	ភក្តី				x					
51	កំពង់ស្ពឺ	ឧដុង្គ	មនោរុងរឿង				x					
52	កំពង់ស្ពឺ	ឧដុង្គ	អន្លង់ជ្រៃ				x					
53	កំពង់ស្ពឺ	ឧដុង្គ	ជើងរាស់សាមគ្គី				x					
54	កំពង់ស្ពឺ	ឧដុង្គ	អមលាំង				x					
55	កំពង់ស្ពឺ	ភ្នំស្រួច	មិត្តភាពកម្ពុជា ជប៉ុន ចំបក់				x					
56	កំពង់ធំ	បារាយណ៍សន្ទុក	គោកត្របែក							x		
57	កំពង់ធំ	កំពង់ធំ	ដំរីស្លាប់				x					
58	កំពង់ធំ	កំពង់ធំ	សាលាវិស័យ						x			
59	កំពង់ធំ	កំពង់ធំ	សណ្តាន់				x					
60	កំពង់ធំ	កំពង់ធំ	ឈើទាល					x				
61	កំពង់ធំ	កំពង់ធំ	មានជ័យ					x				
62	កំពង់ធំ	កំពង់ធំ	សំបូរ					x				
63	កំពង់ធំ	កំពង់ធំ	ឈូក					x				
64	កំពង់ធំ	កំពង់ធំ	តាំងក្រសៅ				x					
65	កំពង់ធំ	ស្នោង	សម្តេចឪក្រយាសាគ្រាម								x	
66	កំពង់ធំ	ស្នោង	ដូង									x
67	កំពត	ឈូក	ប៊ុនរ៉ានី ហ៊ុនសែនកោះស្នា							x		
68	កំពត	ឈូក	កោះស្នា							x		

	ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
				≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
69	កំពត	កំពង់ត្រាច	ភ្នំពេញស្រង់							x		
70	កណ្តាល	អង្គស្នួល	ម្កាក់				x					
71	កណ្តាល	អង្គស្នួល	ហ៊ុនសែនទួលព្រៃជ				x					
72	កណ្តាល	កៀនស្វាយ	គគីធំ							x		
73	កណ្តាល	កៀនស្វាយ	កំពង់ស្វាយ							x		
74	កណ្តាល	មុខកំពូល	សំបូរមាស				x					
75	កណ្តាល	មុខកំពូល	ស្វាយអំពារ				x					
76	កណ្តាល	តាខ្មៅ	រលាំងកែន							x		
77	កណ្តាល	ល្វាងម	បារាំង							x		
78	កោះកុង	ស្មាច់មានជ័យ	គីរីសាគរ	x								
79	កោះកុង	ស្មាច់មានជ័យ	ត្រពាំងរូង	x								
80	កោះកុង	ស្មាច់មានជ័យ	ឫស្សីជ្រំ		x							
81	កោះកុង	ស្រែអំបិល	អណ្តូងទឹក	x								
82	កោះកុង	ស្រែអំបិល	ថ្មស	x								
83	កោះកុង	ស្រែអំបិល	ជិតាត	x								
84	កោះកុង	ស្រែអំបិល	តានូន	x								
85	ក្រចេះ	ឆ្នួង	ជ្រោយបន្ទាយ							x		
86	ក្រចេះ	ឆ្នួង	សោប							x		
87	ក្រចេះ	ក្រចេះ	ចង្រ្កង									x
88	ក្រចេះ	ក្រចេះ	អូរគ្រៀង								x	
89	ក្រចេះ	ក្រចេះ	ស្នួល								x	
90	ក្រចេះ	ក្រចេះ	កន្ទួត									x
91	ក្រចេះ	ក្រចេះ	ថ្មី									x
92	ក្រចេះ	ក្រចេះ	សណ្តាន់									x
93	ក្រចេះ	ក្រចេះ	សំបូរ									x
94	ក្រចេះ	ក្រចេះ	ស្វាយជ្រះ								x	
95	ក្រចេះ	ក្រចេះ	រលួស								x	
96	ក្រចេះ	ក្រចេះ	ឃ្មីម								x	
97	ក្រចេះ	ក្រចេះ	ត្រពាំងស្រែ								x	
98	ក្រចេះ	ក្រចេះ	ក្បាលត្រាច								x	
99	ក្រចេះ	ក្រចេះ	កំពង់ចាម								x	
100	មណ្ឌលគីរី	សែនមនោរម្យ	ពូជ្រៃ			x						
101	មណ្ឌលគីរី	សែនមនោរម្យ	ក្រុងតេះ		x							
102	មណ្ឌលគីរី	សែនមនោរម្យ	កោះញែក		x							
103	មណ្ឌលគីរី	សែនមនោរម្យ	ពេជ្រាដា			x						

ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
			≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
104	មណ្ឌលគីរី	សែនមនោរម្យ	អូររាំង			x					
105	មណ្ឌលគីរី	សែនមនោរម្យ	កែវសីមា		x						
106	មណ្ឌលគីរី	សែនមនោរម្យ	មេម៉ង់		x						
107	មណ្ឌលគីរី	សែនមនោរម្យ	សែនមនោរម្យ			x					
108	មណ្ឌលគីរី	សែនមនោរម្យ	អូរអាម		x						
109	មណ្ឌលគីរី	សែនមនោរម្យ	ទួល		x						
110	មណ្ឌលគីរី	សែនមនោរម្យ	ដាក់ដាំ			x					
111	ព្រះវិហារ	ត្បែងមានជ័យ	កោះកេរ្តិ៍	x							
112	ព្រះវិហារ	ត្បែងមានជ័យ	ជាសីម	x							
113	ព្រះវិហារ	ត្បែងមានជ័យ	ជាំក្បាន	x							
114	ព្រះវិហារ	ត្បែងមានជ័យ	ស្រែអែម	x							
115	ព្រះវិហារ	ត្បែងមានជ័យ	យាង	x							
116	ព្រះវិហារ	ត្បែងមានជ័យ	គូលេន	x							
117	ព្រះវិហារ	ត្បែងមានជ័យ	បរិបូណ៌	x							
118	ព្រះវិហារ	ត្បែងមានជ័យ	ចំរើន	x							
119	ព្រះវិហារ	ត្បែងមានជ័យ	រៀង	x							
120	ព្រះវិហារ	ត្បែងមានជ័យ	ភ្នំដែក		x						
121	ព្រះវិហារ	ត្បែងមានជ័យ	ឈ្នួន	x							
122	ព្រះវិហារ	ត្បែងមានជ័យ	ស្អាង	x							
123	ព្រះវិហារ	ត្បែងមានជ័យ	ត្បែងមានជ័យ			x					
124	ព្រះវិហារ	ត្បែងមានជ័យ	នែប	x							
125	ព្រះវិហារ	ត្បែងមានជ័យ	កំពង់ស្រឡៅ	x							
126	ព្រះវិហារ	ត្បែងមានជ័យ	ប្រាច់		x						
127	ព្រះវិហារ	ត្បែងមានជ័យ	សែនតេជៈ	x							
128	ព្រះវិហារ	ត្បែងមានជ័យ	តេជោមរកត	x							
129	ព្រះវិហារ	ត្បែងមានជ័យ	តេជោបុស្សស្សូវ	x							
130	ព្រះវិហារ	ត្បែងមានជ័យ	សែនរុងរឿង១	x							
131	ព្រះវិហារ	ត្បែងមានជ័យ	តាកែង			x					
132	ព្រះវិហារ	ត្បែងមានជ័យ	រុងរឿង២	x							
133	ព្រះវិហារ	ត្បែងមានជ័យ	សែនជ័យ	x							
134	ព្រះវិហារ	ត្បែងមានជ័យ	ពើក		x						
135	ព្រះវិហារ	ត្បែងមានជ័យ	សែនរុងរឿង៣	x							
136	ព្រះវិហារ	ត្បែងមានជ័យ	សែនរុងរឿង៤	x							
137	ព្រះវិហារ	ត្បែងមានជ័យ	សែនរុងរឿង៥	x							
138	ព្រះវិហារ	ត្បែងមានជ័យ	ម្លូព្រៃ		x						

	ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
				≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
139	ព្រៃវែង	ក្រុងព្រៃវែង	ព្រែកតាសរ				x					
140	ព្រៃវែង	ក្រុងព្រៃវែង	ព្រែកជ្រៃ				x					
141	ព្រៃវែង	ក្រុងព្រៃវែង	ព្រែកអន្ទះ				x					
142	ព្រៃវែង	ពាមជ័រ	កោះសំពៅ							x		
143	ព្រៃវែង	ពាមជ័រ	អង្គរអង្គ							x		
144	ព្រៃវែង	ពាមជ័រ	ឫស្សីស្រុក							x		
145	ព្រៃវែង	ពាមជ័រ	កំពង់ប្រាសាទ							x		
146	ព្រៃវែង	ពាមជ័រ	ក្រាំងតាយ៉ង							x		
147	ពោធិ៍សាត់	សំពៅមាស	រាំងទីល				x					
148	ពោធិ៍សាត់	ក្រវ៉ាញ	ភ្នំក្រវ៉ាញ						x			
149	ពោធិ៍សាត់	ក្រវ៉ាញ	សំរោង						x			
150	ពោធិ៍សាត់	ក្រវ៉ាញ	តាសាស់						x			
151	ពោធិ៍សាត់	ក្រវ៉ាញ	ប្រម៉ោយ					x				
152	ពោធិ៍សាត់	ក្រវ៉ាញ	អន្លង់រាប					x				
153	ពោធិ៍សាត់	ក្រវ៉ាញ	ហ៊ុនសែនថ្មដា					x				
154	ពោធិ៍សាត់	ក្រវ៉ាញ	ព្រងិល						x			
155	ពោធិ៍សាត់	ក្រគរ	កំពង់លូង				*					
156	រតនគិរី	បានលុង	កាចូន			x						
157	រតនគិរី	បានលុង	វីវៈជ័យ		x							
158	រតនគិរី	បានលុង	ជំរុំប៊ីស្រុក		x							
159	រតនគិរី	បានលុង	សាមគ្គី			x						
160	រតនគិរី	បានលុង	អូរជុំ			x						
161	រតនគិរី	បានលុង	លំផាត់			x						
162	រតនគិរី	បានលុង	វ៊ិនសែ		x							
163	រតនគិរី	បានលុង	បានលុង			x						
164	រតនគិរី	បានលុង	តាវែង		x							
165	រតនគិរី	បានលុង	កូនមុំ			x						
166	រតនគិរី	បានលុង	កាចាញ			x						
167	រតនគិរី	បានលុង	ប៉ូយ			x						
168	រតនគិរី	បានលុង	ត៊ីន			x						
169	រតនគិរី	បានលុង	ល្បាំង១			x						
170	រតនគិរី	បានលុង	សេដា		x							
171	រតនគិរី	បរកែវ	អណ្តូងមាស		x							
172	រតនគិរី	បរកែវ	អូរយ៉ាដាវ		x							
173	រតនគិរី	បរកែវ	កិចុង			x						

	ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
				≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
174	រតនគិរី	បរកែវ	ញ៉ាង		x							
175	រតនគិរី	បរកែវ	សោមធំ		x							
176	រតនគិរី	បរកែវ	បរខាំ		x							
177	រតនគិរី	បរកែវ	អណ្តូងពេជ្រ			x						
178	រតនគិរី	បរកែវ	តាឡាវ		x							
179	រតនគិរី	បរកែវ	លុងយុង			x						
180	រតនគិរី	បរកែវ	ម៉ាលិក		x							
181	រតនគិរី	បរកែវ	ស៊ីង			x						
182	រតនគិរី	បរកែវ	ចាក់ទីង			x						
183	សៀមរាប	ក្រឡាញ់	ត្រាំសសរ	x								
184	សៀមរាប	ក្រឡាញ់	ស្ទឹងស្ពាន	x								
185	សៀមរាប	ក្រឡាញ់	ប្រិយ័	x								
186	សៀមរាប	ក្រឡាញ់	ជូនសុខ	x								
187	សៀមរាប	សៀមរាប	យុនរាម	x								
188	សៀមរាប	សៀមរាប	ត្បែង	x								
189	សៀមរាប	សៀមរាប	ជប់តាត្រាវ	x								
190	សៀមរាប	សូទ្រនិគម	ស្វាយលើ	x								
191	សៀមរាប	សូទ្រនិគម	ស្ពានត្នោត	x								
192	សៀមរាប	សូទ្រនិគម	ល្វែងឬស្សី	x								
193	សៀមរាប	សូទ្រនិគម	អន្លង់សំណរ	x								
194	សៀមរាប	សូទ្រនិគម	ពង្រក្រោម	x								
195	សៀមរាប	សូទ្រនិគម	ខ្វាវ	x								
196	សៀមរាប	សូទ្រនិគម	គោកធ្លកលើ	x								
197	សៀមរាប	សូទ្រនិគម	ជីក្រែង	x								
198	សៀមរាប	សូទ្រនិគម	ខ្នងភ្នំ	x								
199	សៀមរាប	សូទ្រនិគម	ពង្រលើ	x								
200	សៀមរាប	សូទ្រនិគម	កន្ទួត	x								
201	សៀមរាប	អង្គរជុំ	ខ្នាត	x								
202	សៀមរាប	អង្គរជុំ	ល្វាក្រាំង	x								
203	សៀមរាប	អង្គរជុំ	ពោធិទ្រាយ	x								
204	សៀមរាប	អង្គរជុំ	ជូនកែវ	x								
205	សៀមរាប	អង្គរជុំ	សំរោងយា	x								
206	សៀមរាប	អង្គរជុំ	វ៉ារិន	x								
207	សៀមរាប	អង្គរជុំ	ស្រែល្វាយ		x							
208	ព្រះសីហនុ	ព្រះសីហនុ	ទឹកល្អក់							x		

ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣			
			≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	
209	ព្រះសីហនុ	ព្រះសីហនុ	វាលវេញ							x		
210	ព្រះសីហនុ	ព្រះសីហនុ	អណ្តូងថ្ម								x	
211	ព្រះសីហនុ	ព្រះសីហនុ	អូរជ្រៅ							x		
212	ព្រះសីហនុ	ព្រះសីហនុ	ជើងគោ							x		
213	ព្រះសីហនុ	ព្រះសីហនុ	តក្កវិទ							x		
214	ព្រះសីហនុ	ព្រះសីហនុ	ហ៊ុនសែន កែវផុស							x		
215	ព្រះសីហនុ	ព្រះសីហនុ	ទួលទទឹង							x		
216	ព្រះសីហនុ	ព្រះសីហនុ	ព្រៃនប់							x		
217	ព្រះសីហនុ	ព្រះសីហនុ	អូរតាសេក							x		
218	ស្ទឹងត្រែង	ស្ទឹងត្រែង	ព្រះវិហារ	x								
219	ស្ទឹងត្រែង	ស្ទឹងត្រែង	ចំការលើ		x							
220	ស្ទឹងត្រែង	ស្ទឹងត្រែង	សៀមប៉ាង		x							
221	ស្ទឹងត្រែង	ស្ទឹងត្រែង	កំភុន			x						
222	ស្ទឹងត្រែង	ស្ទឹងត្រែង	ស្រែក្រសាំង	x								
223	ស្ទឹងត្រែង	ស្ទឹងត្រែង	ក្បាលរមាស		x							
224	ស្ទឹងត្រែង	ស្ទឹងត្រែង	កោះព្រះ		x							
225	ស្ទឹងត្រែង	ស្ទឹងត្រែង	ស្រែសំបូរ		x							
226	ស្វាយរៀង	ជីកូ	ទួលស្តី				x					
227	ស្វាយរៀង	រមាសហែក	ដូង				x					
228	ស្វាយរៀង	រមាសហែក	ក្រសាំង				x					
229	ស្វាយរៀង	រមាសហែក	ម្រាម				x					
230	ស្វាយរៀង	រមាសហែក	ចន្ទី				x					
231	ស្វាយរៀង	រមាសហែក	ជីកដី				x					
232	ស្វាយរៀង	រមាសហែក	ត្រពាំងស្តៅ				x					
233	ស្វាយរៀង	ស្វាយរៀង	ស្វាយអង្គ							x		
234	ស្វាយរៀង	ស្វាយរៀង	គ្រួស							x		
235	ស្វាយរៀង	ស្វាយរៀង	ក្រាលគោ							x		
236	ស្វាយរៀង	ស្វាយរៀង	ស្វាយយា							x		
237	ស្វាយរៀង	ស្វាយរៀង	ដូនស							x		
238	ស្វាយរៀង	ស្វាយរៀង	ស្វាយធំ							x		
239	ស្វាយរៀង	ស្វាយទាប	ញរ				x					
240	ស្វាយរៀង	ស្វាយទាប	ចក				x					
241	ស្វាយរៀង	ស្វាយទាប	ស្វាយរំពារ				x					
242	ស្វាយរៀង	ស្វាយទាប	សំយ៉ាង				x					
243	ស្វាយរៀង	ស្វាយទាប	ថ្នាធ្នង់				x					

	ខេត្ត	ស្រុកប្រតិបត្តិ	មណ្ឌលសុខភាព	ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣		
				≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC	≥40 km	IP HC ≥40km	IP HC
244	ស្វាយរៀង	ស្វាយទាប	បុសមន				x					
245	ស្វាយរៀង	ស្វាយទាប	ពងទឹក				x					
246	ស្វាយរៀង	ស្វាយទាប	ពពែត				x					
247	តាកែវ	អង្គរការ	បុស្សតាជង	x								
248	តាកែវ	កោះអណ្តែត	ព្រៃយុត្តា	x								
249	តាកែវ	កោះអណ្តែត	កំពង់ក្រសាំង	x								
250	តាកែវ	កោះអណ្តែត	បូរីជលសារ	x								
251	ឧត្តរមានជ័យ	សំរោង	កូនក្រៀល			x						
252	ឧត្តរមានជ័យ	សំរោង	អំពិល	x								
253	ឧត្តរមានជ័យ	សំរោង	អូរស្មាច់	x								
254	ឧត្តរមានជ័យ	សំរោង	បេង	x								
255	ឧត្តរមានជ័យ	សំរោង	ឈូក	x								
256	ឧត្តរមានជ័យ	សំរោង	វល្លីយាវ	x								
257	ឧត្តរមានជ័យ	សំរោង	ក្រសាំង	x								
258	ឧត្តរមានជ័យ	សំរោង	គោកភ្នុក	x								
259	ឧត្តរមានជ័យ	សំរោង	សំរោងសែនជ័យ	x								
260	ឧត្តរមានជ័យ	សំរោង	តេជោធុដូន	x								
261	ឧត្តរមានជ័យ	សំរោង	តាមាន់សែនជ័យ	x								
262	ឧត្តរមានជ័យ	សំរោង	សែនមនោរម្យ ១ និង២	x								
263	ឧត្តរមានជ័យ	សំរោង	ហាលៀមសែនជ័យ	x								
264	ឧត្តរមានជ័យ	សំរោង	រំដួលសែនជ័យ	x								
265	ឧត្តរមានជ័យ	អន្លង់វែង	ត្រពាំងប្រិយ			x						
266	ឧត្តរមានជ័យ	អន្លង់វែង	ត្រពាំងប្រាសាទ	x								
267	ឧត្តរមានជ័យ	អន្លង់វែង	ទំនប់ដាច់	x								
268	ឧត្តរមានជ័យ	អន្លង់វែង	អូរក្រូច	x								
269	ឧត្តរមានជ័យ	អន្លង់វែង	ប្រាសាទក្រហមសែនជ័យ	x								
270	ប៉ៃលិន	ប៉ៃលិន	ភ្នំព្រាល				x					
271	ត្បូងឃ្មុំ	ត្បូងឃ្មុំ	ពាមជីលាំង							x		
272	ត្បូងឃ្មុំ	ត្បូងឃ្មុំ	បឹងព្រួល							x		
273	ត្បូងឃ្មុំ	ក្រូចឆ្មារ	ទួលស្អូល				x					
274	ត្បូងឃ្មុំ	មេមត់	ចាន់មូល			x						
275	ត្បូងឃ្មុំ	មេមត់	ថ្មទទឹង			x						
276	ត្បូងឃ្មុំ	មេមត់	រំចេក	x								
277	ត្បូងឃ្មុំ	មេមត់	ស្លា			x						
សរុប				91	28	29	56	10	5	42	10	6